

ព្រះគម្ពីរសំរាប់កុមារ
សូមបង្ហាញជូន



ល្ខូអា
និងទឹកជំនន់ជំ



និពន្ធដោយ៖ Edward Hughes
ធ្វើការពន្យល់ដោយ៖ Byron Unger; Lazarus
Alastair Paterson

បកប្រែដោយ៖ www.christian-translation.com
កែសម្រួលដោយ៖ M. Maillot; Tammy S.

រឿងទី ៣ នៃ ៦០

www.M1914.org

Bible for Children, PO Box 3, Winnipeg, MB R3C 2G1 Canada

អាជ្ញាប័ណ្ណ៖ លោកអ្នកមានសិទ្ធិក្នុងការថតចម្លង ឬបោះពុម្ពរឿងនេះបាន
តែលោកអ្នកមិនអាចយកវាទៅលក់បានទេ។

ភាសាខ្មែរ

Khmer


ល្ខូអាជាមនុស្សដែលគោរពបូជាព្រះ។
អ្នកគ្រប់គ្នាផ្សេងទៀតស្តាប់
និងមិនស្តាប់បង្ហាញព្រះ។ ថ្ងៃមួយ
ព្រះជាម្ចាស់បានមានបន្ទូលពី
រឿងមួយដ៏គួរអោយរន្ធត់។ ព្រះ
ជាម្ចាស់ប្រាប់ល្ខូអាថា “យើងនឹង
បង្ហាញពិភពលោកដ៏
អាក្រក់នេះ
មានតែគ្រួសារ
របស់អែងប៉ូណោះ
ដែលនឹងត្រូវ
បានសង្គ្រោះ។”

1

ព្រះជាម្ចាស់បានព្រមានដល់ល្ខូអាថាទឹកជំនន់ជំ
ធំមួយនឹងមកដល់ ហើយគ្រប់ដណ្តប់លើផែន
ដីនេះ។ ព្រះជាម្ចាស់បានបញ្ជាល្ខូអាអោយសង
ទូកធ្វើពីសំបកឈើដ៏ធំមួយដែលអាចដាក់
គ្រួសាររបស់ល្ខូអា និងសត្វជាច្រើន
បាន។ ព្រះជាម្ចាស់បានផ្តល់ការណែនាំ
យ៉ាងជាក់លាក់
ដល់ល្ខូអា។
ល្ខូអាបាន

ចាប់ផ្តើម
ធ្វើការ។

2



ពេលដែលល្អាអា
ពន្យល់ដល់គ្រប់គ្នាពីមូល
ហេតុដែលគាត់សង់ទូក
មនុស្សទាំងនោះ
បានសើច
ចំអកដល់

ល្អាអា។ ល្អា
អានៅបន្តសាង
សង់ទូក ហើយគាត់
ក៏នៅបន្តប្រាប់គ្រប់គ្នា
អំពីព្រះជាម្ចាស់ផងដែរ
ប៉ុន្តែគ្មាននរណាម្នាក់
ស្តាប់គាត់ឡើយ។

3



ល្អាអាមានជំនឿសប្បុរសព្រះជា
ម្ចាស់។ គាត់បានជឿលើព្រះជា
ម្ចាស់ទោះបីជាភ្លេងមិនដែល
ធ្លាក់មកពីមុនមកក៏ដោយ។
មិនយូរប៉ុន្មាន ទូកលើបាន
រួចរាល់ដែលអាចដាក់ផ្ទុក
ស្បៀងបាន។

4



ពេលនេះដល់វេនដាក់សត្វម្តង។ ព្រះជាម្ចាស់បាននាំសត្វ៧
ពួកមក មួយគូមួយពួក។ សត្វបក្សាបក្សីមានជំនាន់តូច,
សត្វព្រៃមានទាប មានខ្ពស់បានធ្វើដំនើរឡើង
ទៅលើទូក។

5



មនុស្សម្នាស្រែកសើចចំអកអោយល្អាអាពេល
ដែលគាត់អោយសត្វទាំងនោះឡើង
ទូក។ ពួកគេទាំងនោះមិនបាន
បញ្ឈប់អំពីបាបប្រឆាំងនឹងព្រះ
ជាម្ចាស់ឡើយ។ ពួកគេមិន
បានសុំឡើងទូក
ជាមួយល្អាអាទេ។

6



នៅទីបំផុត គ្រប់សត្វ
និងបក្សាបក្សីទាំងអស់បាន


ឡើងលើទូកអស់។
ព្រះជាម្ចាស់បាន
អញ្ជើញល្អាអា
“ចូលមកក្នុងទូក
មក អែងនិង
គ្រួសាររបស់អែង។”
ល្អាអា, ប្រពន្ធរបស់គាត់,
កូនប្រុសបីនាក់របស់គាត់
និងប្រពន្ធរបស់ពួកគេបាន
ចូលក្នុងទូក។ ក្រោយមកព្រះ
ជាម្ចាស់បានបិទទ្វារ!

7



បន្ទាប់មកភ្លៀងបានចាប់ផ្តើមធ្លាក់។ ភ្លៀងធ្លាក់ជោកជាំយ៉ាងខ្លាំង
រយៈពេល៤០យប់ ៤០ថ្ងៃ

8




ទឹកជំនន់
ជន់លិចអស់ទីក្រុង
និងភូមិឆ្ងាយ។ ពេលដែលមេឃ
ឈប់ភ្លៀង សូម្បីតែភ្នំក៏នៅក្រោមទឹកដែរ។
គ្រប់យ៉ាងដែលរស់បានដោយសារ
ខ្យល់ជាដង្ហើមបានស្លាប់អស់។

9



នៅពេលទឹកកើនឡើង ទូក
ឈឺបានអណ្តែតឡើង។ វា
អាចនឹងងងឹត, រលាក់ ហើយ
ប្រហែលជាគួរអោយខ្លាច
ណាស់ ប៉ុន្តែទូកឈឺនេះបាន
សង្គ្រោះលោកអ្នកពីទឹកជំនន់។

10



បន្ទាប់ពីទឹកជំនន់រយៈពេល៥ខែ ព្រះជា
ម្ចាស់បានបញ្ជូនខ្យល់ស្អុយមក។ មិនយូរ
ប៉ុន្មាន ទូកឈឺបានឈប់នៅលើកំពូលភ្នំ
អាវ៉ារ៉ាត។ លោកអ្នកនៅក្នុងទូករយៈ
ពេល៤០ថ្ងៃបន្ថែមទៀតរហូតដល់ទឹក
ស្រកអស់។

11



លោកអ្នកបានបញ្ជូនសត្វក្អែក និងសត្វព្រាបចេញតាមបង្អួចទូក។
ដោយមិនអាចស្វែងរកទិស្នាតស្នូតដើម្បីស្រវឹង
រាកបាន


សត្វព្រាបបានត្រលប់មករក
លោកអ្នកវិញ។ មួយសប្តាហ៍
ក្រោយមក, លោកអ្នកបាន
ព្យាយាមម្តងទៀត។ សត្វព្រាប
បានត្រលប់មកវិញជាមួយស្លឹកអូ
លីវមួយនៅក្នុងជញ្ជីរបស់វា។
នៅសប្តាហ៍បន្ទាប់ លោកអ្នកបានដឹង
ថា ផែនដីបានស្ងួតហើយ
ពីព្រោះថាសត្វព្រាបមិន
បានត្រលប់មកវិញ។

12



ព្រះជាម្ចាស់បានប្រាប់ដល់លោកអ្នកថា ដល់
ពេលចេញពីទូកបានហើយ។ លោកអ្នក និង
គ្រួសាររបស់គាត់បានរួមគ្នា នាំសត្វទាំង
អស់ចេញពីទូក។

13



លោកអ្នកពិតជាដឹងគុណដល់ព្រះ
ជាម្ចាស់ខ្លាំងណាស់! គាត់បាន
សាងសង់ឡើងគោរពបូជាមួយ
ហើយបានគោរពបូជាព្រះ

ដែលបានសង្គ្រោះគាត់
និងគ្រួសាររបស់គាត់ពី
ទឹកជំនន់ដ៏សាហាវនេះ។

14

ព្រះជាម្ចាស់បាន
អោយការសន្យាដ៏អ
ស្ចារ្យមួយដល់ណូអា។
ទ្រង់ជាទ្រង់នឹងមិន
កាត់ក្តីអំពើបាបរបស់
មនុស្សដោយទឹកជំនន់ទៀត
ឡើយ។ ព្រះទ្រង់បានអោយការ

រំលឹកដ៏អស្ចារ្យមួយនៃ
ពាក្យសន្យារបស់ទ្រង់។
ឥន្ទនូគឺជាសញ្ញានៃ
ការសន្យារបស់ទ្រង់។



15

ណូអា និងគ្រួសារ
របស់គាត់បានចាប់
ផ្តើមជីវិតថ្មីបន្ទាប់ពីទឹកជំនន់។
យូរទៅ កូនចៅរបស់គាត់បាន
បំពេញមនុស្សលើផែនដីនេះ។
គ្រប់ជាតិសាសន៍នៅលើ
លោកនេះមានកំណើត
មកពីណូអា

និងកូនៗរបស់គាត់។



16

ណូអា និងទឹកជំនន់ធំ

រឿងមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់, ព្រះគុម្ពីរ,

អាចរកឃើញនៅក្នុង

លោកុប្បក្តិ ៦-១០

"ការបើកសម្តែងនូវព្រះបន្ទូលទ្រង់ដល់នូវពន្លឺ"
ទំនុកតម្កើង ១១៩: ១៣០



ព្រះអង្គជ្រាបថា យើងបានប្រព្រឹត្តអំពើអាក្រក់ ដែលទ្រង់ហៅការទាំង
នោះថាអំពើបាប។ ទោសនៃអំពើបាបគឺសេចក្តីស្លាប់។

ព្រះទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ដល់ម៉្លេះហើយបានជាទ្រង់បានចាត់
ព្រះយេស៊ូវដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គអោយមកសុគត
នៅលើឈើឆ្កាង ហើយបង់ថ្លៃនៃទោសនោះជំនួសយើង។ ព្រះយេស៊ូ
បានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់ទៅស្ថានសួគ៌! ពេល
នេះព្រះអង្គអាចអភ័យទោសរាល់អំពើបាបរបស់យើងបានហើយ។

ប្រសិនបើអ្នកចង់បែរចេញពីអំពើបាបរបស់អ្នក អ្នកត្រូវទូលទៅកាន់
ព្រះអង្គថា: ព្រះអង្គអើយ ទូលបង្គំជឿហើយថា ព្រះយេស៊ូបានសុគត
ជំនួសខ្ញុំ ហើយទ្រង់បានរស់ឡើងវិញពីសេចក្តីស្លាប់។ សូមទ្រង់ចូលមក
ក្នុងជីវិតរបស់ទូលបង្គំ ហើយអភ័យទោសចំពោះអំពើបាបរបស់ទូល
បង្គំ ដើម្បីអោយទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយ
បន្ទាប់មកនឹងបានទៅនៅជាមួយទ្រង់ជារៀងរហូត។ សូមជួយទូល
បង្គំអោយរស់នៅសំរាប់ទ្រង់ ដូចជាបុត្ររបស់ទ្រង់។
អាម៉ែន។ យូហាន ៣:១៦

សូមអានព្រះគម្ពីរ ហើយអធិដ្ឋានទូលទៅកាន់ព្រះជារៀងរាល់ថ្ងៃ!